





(a) **ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ** ត្រូវបានដាក់បញ្ជូនឱ្យមានស្ថេរភាព និងគុណភាព នៃផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ឱ្យប្រជាពលរដ្ឋ ជាមួយនឹងសេវាគាំទ្រផ្សេងៗទៀត។

(b) **អង្គការសហប្រជាជាតិសម្រាប់ស្ថេរភាព និងសុខភាពសត្វល្អិត** ត្រូវបានដាក់បញ្ជូនឱ្យមានស្ថេរភាព និងគុណភាព នៃផលិតផលសត្វល្អិត ដែលបានផ្តល់ឱ្យប្រជាពលរដ្ឋ ជាមួយនឹងសេវាគាំទ្រផ្សេងៗទៀត។

(c) **អង្គការសហប្រជាជាតិសម្រាប់ស្ថេរភាព និងសុខភាពអ្នកនេសាទ** ត្រូវបានដាក់បញ្ជូនឱ្យមានស្ថេរភាព និងគុណភាព នៃផលិតផលអ្នកនេសាទ ដែលបានផ្តល់ឱ្យប្រជាពលរដ្ឋ ជាមួយនឹងសេវាគាំទ្រផ្សេងៗទៀត។

**ព័ត៌មានបន្ថែម៖**

ឯកសារព័ត៌មានបន្ថែម របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី 26 ខែ កញ្ញា ឆ្នាំ 2020 ម៉ោង 13:30 នៃ សេចក្តីសម្រេច របស់ គណៈកម្មាធិការ ជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានផ្តល់ឱ្យប្រជាពលរដ្ឋ តាមរយៈសេវាស៊េរី របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមអាសយដ្ឋាន [admin@mohe.gov.mv](mailto:admin@mohe.gov.mv) ។

**សេចក្តីសម្រេចបន្ថែម៖**

ក្នុង គោលបំណង ធានាបាននូវ សុវត្ថិភាព និងគុណភាព នៃផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ឱ្យប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជូនផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ឱ្យប្រជាពលរដ្ឋ តាមរយៈសេវាស៊េរី របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល 10 ថ្ងៃ គិតចាប់ពីថ្ងៃចេញផ្សាយនេះតទៅ ។

**ព័ត៌មានបន្ថែម៖**

ក្នុង គោលបំណង ធានាបាននូវ សុវត្ថិភាព និងគុណភាព នៃផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ឱ្យប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជូនផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ឱ្យប្រជាពលរដ្ឋ តាមរយៈសេវាស៊េរី របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល 2 ថ្ងៃ គិតចាប់ពីថ្ងៃចេញផ្សាយនេះតទៅ ។

**តារាង ៖ ថ្លៃប្រចាំផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ( A2 )**

ថ្លៃប្រចាំផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល 5 ថ្ងៃ គិតចាប់ពីថ្ងៃចេញផ្សាយនេះតទៅ ត្រូវបានបញ្ជូនឱ្យប្រជាពលរដ្ឋ តាមរយៈសេវាស៊េរី របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល 5 ថ្ងៃ គិតចាប់ពីថ្ងៃចេញផ្សាយនេះតទៅ ។

**ព័ត៌មានបន្ថែម៖**

អាសយដ្ឋានសេវាស៊េរី តាមលេខទូរស័ព្ទ 3026915 រថ 3026955, 3026966 ។ អាសយដ្ឋានអ៊ីម៉ែល [admin@mohe.gov.mv](mailto:admin@mohe.gov.mv) ។

ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ  
ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ  
ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ ਸੋਹੋ  
(<http://www.csc.gov.mv/dv/recruitment-usoolu>)

22 ਜੇ ਕਰੋ ਅੰਤ 1441  
16 ਜੇ ਕਰੋ 2020